

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....ភេទ.....កើតថ្ងៃទី.....ខែ.....ឆ្នាំ.....  
 ជនជាតិ.....សញ្ជាតិ.....ទីលំនៅបច្ចុប្បន្នផ្ទះលេខ.....ផ្លូវលេខ.....ក្រុមទី.....ភូមិ.....  
 .....ឃុំ/សង្កាត់.....ក្រុង/ស្រុក/ខណ្ឌ.....រាជធានី/ខេត្ត.....  
 .....កាន់អត្តសញ្ញាណប័ណ្ណលេខ.....ចេញថ្ងៃទី.....ខែ.....ឆ្នាំ.....  
 .....ចេញដោយ.....។

**សូមគោរពជូន**  
**លោកជំទាវ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងវិចិត្រសិល្បៈ**

**តាមរយៈ** - មេឃុំ/ចៅសង្កាត់.....

អភិបាលក្រុង/ស្រុក/ខណ្ឌ.....

- បុរោសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី/ខេត្ត.....

- បុរោសនាយកដ្ឋានសិល្បៈវប្បធម៌ និងផលិតផលវប្បធម៌

**កម្មវត្ថុ:**

ការស្នើសុំអនុញ្ញាតបើកច្បាប់.....។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ដោយខ្ញុំបាទ/នាងខ្ញុំ មានបំណងចង់លើកស្ទួយវិស័យ សិល្បៈទី៧ និងវប្បធម៌ជាតិខ្ញុំបាទ/នាងខ្ញុំសូម **លោកជំទាវ រដ្ឋមន្ត្រី** មេត្តាអនុញ្ញាតច្បាប់ខ្ញុំបាទ/នាងខ្ញុំ ដើម្បីប្រកបអាជីវកម្មផលិតស្នាដៃ ភាពយន្តឈ្មោះថា.....ដែលមានទីស្នាក់ការអចិន្ត្រៃយ៍ ផ្ទះលេខ.....ផ្លូវលេខ.....ឃុំ/សង្កាត់.....ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត.....។

ខ្ញុំបាទ/នាងខ្ញុំសូមសន្យាថា គោរព និងអនុវត្តតាមច្បាប់កំណត់របស់រដ្ឋព្រមទាំងគោលការណ៍ណែនាំរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីអំពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម **លោកជំទាវ រដ្ឋមន្ត្រី** មេត្តាអនុញ្ញាតច្បាប់ខ្ញុំបាទ/នាងខ្ញុំដោយក្តីអនុគ្រោះ។  
**សូម លោកជំទាវ រដ្ឋមន្ត្រី** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ។

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....  
**ស្នាមមេដៃស្តី**

**សូមជូនភ្ជាប់មកជាមួយនូវ:**

- លិខិតចុះបញ្ជីពាណិជ្ជកម្ម ចំនួន ០១ ច្បាប់
- លិខិតចុះបញ្ជីពន្ធដារ ចំនួន ០១ ច្បាប់
- ប្រវត្តិរូបសង្ខេប ចំនួន ០១ ច្បាប់
- អត្តសញ្ញាណប័ណ្ណ (ថតចម្លង) ឬលិខិតឆ្លងដែន ចំនួន ០១ ច្បាប់
- កិច្ចសន្យាប្រកបអាជីវកម្ម ចំនួន ០១ ច្បាប់
- កិច្ចសន្យាជួលទីតាំង (បើមាន) ចំនួន ០១ ច្បាប់

- រូបថត៤x៦ ថតចម្លែង  
- ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន)  
- ស្លាកសញ្ញាសំគាល់ផលិតកម្ម (LOGO)  
សាមីជនត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំមានកាយសម្បទាល្អ

ចំនួន ០២ សន្លឹក  
ចំនួន ០១ ច្បាប់  
ចំនួន ០១ សន្លឹក

លេខ.....បដ  
បានឃើញ និង បញ្ជូនមក  
លោក/លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី/ខេត្ត  
មេត្តាពិនិត្យនិងសម្រេចដោយក្តីអនុគ្រោះ។  
ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....  
**អភិបាលក្រុង/ស្រុក/ខណ្ឌ**

លេខ.....បដ  
បានឃើញ និង បញ្ជូនមក  
លោក/លោកស្រីអភិបាលស្រុក/ខណ្ឌ/ក្រុង  
មេត្តាពិនិត្យនិងសម្រេចដោយក្តីអនុគ្រោះ។  
ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ.....  
**មេឃុំ/ចៅសង្កាត់**

លេខ.....  
បានឃើញ និង បញ្ជូនមក  
លោកប្រធាននាយកដ្ឋានសិល្បកាពយន្តនិងផ្សព្វផ្សាយវប្បធម៌  
មេត្តាពិនិត្យនិងសម្រេចដោយក្តីអនុគ្រោះ  
ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....  
**ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ.....**

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

**កិច្ចសន្យា**  
**ប្រកបរបរផលិតខ្សែភាពយន្ត**

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....ភេទ.....អាយុ.....ឆ្នាំ.សញ្ជាតិ.....  
មានទីលំនៅផ្ទះលេខ.....ផ្លូវលេខ.....ក្រុមទី.....មណ្ឌល/ភូមិ.....  
ឃុំ/សង្កាត់.....ក្រុង/ស្រុក/ខណ្ឌ.....រាជធានី/ខេត្ត.....  
កាន់អត្តសញ្ញាណប័ណ្ណលេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....  
ចេញដោយ.....។

**សូមសន្យាថា**

**ប្រការ១:** ~ យល់ព្រមគោរពនិងអនុវត្តតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃព្រះរាជាណាចក្រកម្ពុជា។

**ប្រការ២:** ~ យល់ព្រមគោរពនិងអនុវត្តតាមជំពូកទី៣ មាត្រា៦, ៧, ៨, ៩ នៃអនុក្រឹត្យលេខ ២៣៤អនក្រ/បក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត។

**ប្រការ៣:** ~ យល់ព្រមគោរពនិងអនុវត្តតាមប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលេខ៩៦ប្រ.ក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ដែលចែងអំពីការកំណត់បែបបទនិងនីតិវិធីនៃការអនុញ្ញាតការផលិត ការធ្វើអាជីវកម្ម ការធ្វើសេវាកម្ម ការពិនិត្យខ្លឹមសាររូបភាព ការធ្វើចំណាត់ថ្នាក់ និងការផ្តល់ទិដ្ឋាការស្នាដៃភាពយន្ត។

**ប្រការ៤:** ~ ក្នុងករណីដែលខ្ញុំបាទ/នាងខ្ញុំអនុវត្តផ្ទុយ ឬប្រព្រឹត្តល្មើសនឹងប្រការណាមួយខាងលើនេះ ខ្ញុំបាទ/នាងខ្ញុំសូមទទួលទោស តាមបញ្ញត្តិច្បាប់។

ដើម្បីជាសក្ខីភាពនៃការទទួលខុសត្រូវលើកិច្ចសន្យានេះខ្ញុំបាទ/នាងខ្ញុំសូមផ្តិតមេដៃស្តាំទុកជាសំអាង។

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០១...

**ស្នាមមេដៃស្តាំ**

លេខ.....

បានឃើញ និង បញ្ជូនមក

លោក/លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី/ខេត្ត


មេត្តាពិនិត្យនិងសម្រេចដោយក្តីអនុគ្រោះ។

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

**អភិបាលក្រុម/ស្រុក/ខណ្ឌ**

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ជំនម្រាបស្តីសង្ខេប



នាមត្រកូលនិងនាមខ្លួន:.....ភេទ.....ឈ្មោះហៅក្រៅ.....  
ថ្ងៃខែឆ្នាំកំណើត:.....សញ្ជាតិ.....សាសនា.....  
ទីកន្លែងកំណើត/ភូមិ.....ឃុំ/សង្កាត់.....ក្រុង/ស្រុក/ខណ្ឌ.....  
រាជធានី/ខេត្ត.....អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ.....ផ្លូវលេខ.....  
ក្រុមទី.....ឃុំ/សង្កាត់.....ក្រុង/ស្រុក/ខណ្ឌ.....  
រាជធានី/ខេត្ត..... ។  
កំរិតវប្បធម៌:.....  
កំរិតវប្បធម៌បរទេស:.....  
កំរិតមុខជំនាញនិងបច្ចេកទេស:.....  
មុខរបរបច្ចុប្បន្ន:.....  
ឈ្មោះប្តីឬប្រពន្ធ:.....សញ្ជាតិ.....សាសនា.....  
ថ្ងៃខែឆ្នាំកំណើត:.....មុខរបរ.....  
ទីកន្លែងកំណើត:.....  
លេខទំនាក់ទំនង:.....  
អ៊ីម៉ែល:.....

ខ្ញុំបាទ/នាងខ្ញុំ សូមសន្យាថាប្រវត្តិរូបពិតជាត្រឹមត្រូវប្រាកដមែនហើយខ្ញុំបាទ/នាងខ្ញុំសូមផ្តិតមេដៃស្តាំទុក ជាសំអាង ។

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០១...  
**ស្នាមមេដៃស្តាំ**

លេខ : .....  
បានឃើញ និង បញ្ជាក់ថា  
ស្នាមមេដៃនៅខាងស្តាំនេះ ពិតជាស្នាមមេដៃ  
របស់លោក/លោកស្រី.....ពិតប្រាកដមែន។  
ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ ២០១.....  
**មេឃុំ/ចៅសង្កាត់** .....